



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំដំបូករុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិងសមាគមអាដហុក អង្គការជីវិត ថ្លៃថ្នូរ និងសហគមន៍ភូមិទឹកល្អក់ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការ ជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំដំបូករុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥២ នាក់ (៣៩% ជាស្ត្រី ៣០%យុវជន) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ តំណាងគណបក្សនយោបាយ ប្រចាំឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូល រួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានសុវត្ថិភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាពលរដ្ឋយុវ

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំដំបូករុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

១ - ការសាងសង់ផ្លូវ

- ស្នើសុំធ្វើផ្លូវក្រាលគ្រួសក្រហម ១ ខ្សែ ពីភូមិមានជ័យ ទៅភូមិដំឡូង៣០០០ម៉ែត្រ ចាប់ពីឆ្នាំ ២០១១ ដល់ដើមឆ្នាំ ២០១២។
- ស្នើសុំផ្លូវក្រាលគ្រួសក្រហម (៥ភូមិ) មាន ភូមិត្រពាំងទទឹម២០០០ម៉ែត្រ ភូមិមានជ័យ២០គីឡូម៉ែត្រ ភូមិទឹកថ្លា ២០០០ម៉ែត្រ ភូមិតាយ៉ុង ៥០០០ម៉ែត្រ ភូមិដំបូករុង ៣០០០ម៉ែត្រ ចាប់ពីចុងឆ្នាំ ២០១១ ដល់ចុងឆ្នាំ២០១២ ទៅ ស្នើទៅក្រុមប្រឹក្សាឃុំ។
- សុំធ្វើផ្លូវក្រាលគ្រួសក្រហមចំនួនមួយខ្សែ ប្រវែង ១៨០០ ម៉ែត្រចាប់ពីភូមិត្រពាំងទទឹម ទៅភូមិ មានជ័យក្នុងឃុំដំបូករុង ចាប់ពីខែ ធ្នូ ឆ្នាំ ២០១១ ដល់ខែ ១២ ឆ្នាំ ២០១២ ស្នើទៅក្រុមប្រឹក្សាឃុំ ។

- សុំធ្វើផ្លូវថ្នល់ក្រាលគ្រួសក្រហម ១ ខ្សែ ប្រវែង៥០០០ ម៉ែត្រ នៅឃុំដំបូករុង ចាប់ពីភូមិទឹកថ្លា ដល់ភូមិពាណិជ្ជកម្មចាប់ពីខែ ១២ ដល់ខែ ៥ ឆ្នាំ ២០១៣ ស្នើទៅក្រុមប្រឹក្សាឃុំ ស្រុក ខេត្ត ។
- សុំធ្វើផ្លូវថ្នល់ក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ២១០០ ម៉ែត្រ ចាប់ពីភូមិខ្វាវ ដល់ភូមិដំណាក់រាំង ចាប់ពីខែ២ ដល់ ខែ ៣ ឆ្នាំ ២០១៣ ស្នើទៅក្រុមប្រឹក្សាឃុំ ។

២ - ការធ្វើអគ្គសញ្ញាណប័ណ្ណ

- សុំអោយពន្លឿនការធ្វើអគ្គសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ក្នុងឃុំដំបូករុង ទាំងមូលចាប់ពីខែ ៧ ឆ្នាំ ២០១២ ទៅស្នើសុំទៅមេឃុំ ប៉ូលីសខេត្ត ។

៣ - ការសាងសង់មណ្ឌលសុខភាព

- សុំសាងសង់មណ្ឌលសុខភាពមួយកន្លែង ព្រមទាំងមានសំភារៈ និងគ្រូពេទ្យ ដែលមានទីតាំងស្ថិត នៅក្នុងភូមិទឹកថ្លា ឃុំដំបូករុង ដោយចាប់ផ្តើមកសាងពីខែ ៥ ដល់ ខែ៨ ឆ្នាំ ២០១២ស្នើសុំទៅឃុំ ស្រុក មន្ទីរសុខាភិបាលខេត្ត ។

៤ - ការបញ្ចុះតម្លៃទំនិញ

- សុំបញ្ចុះតម្លៃទំនិញលើទំនិញផ្សេងៗបាន ៣០% បើធៀបទៅនឹងតម្លៃទំនិញបច្ចុប្បន្ន ទូទាំងក្នុងឃុំដំបូក រុង ចាប់ពីចុងឆ្នាំ ២០១១ តទៅ។

៥ - ការយកលុយធ្វើអគ្គសញ្ញាណប័ណ្ណលើសកំណត់

- សុំអោយលុបបំបាត់ការយកលុយសម្រាប់ធ្វើអគ្គសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋ លើសពីការកំណត់ របស់ក្រសួងមហាផ្ទៃ ដោយចាប់ផ្តើមអនុវត្តពីខែ ៧ ឆ្នាំ២០១១នេះតទៅ ក្នុងឃុំដំបូករុង ស្នើ សុំទៅមេឃុំ និងសមត្ថកិច្ចផ្សេងដែលមានតួនាទី។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ម៉ុង ឡាវ តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំបានមានប្រសាសន៍ ថា«ខ្ញុំនឹងទទួលយក នូវសំណូមពររបស់ប្រជាពលរដ្ឋហើយគណបក្សរបស់ខ្ញុំអត់សន្យាមុនទេ ថានឹងធ្វើបើធ្វើ គឺធ្វើភ្លាម ហើយលោកនឹងរាយការណ៍ទៅមេបក្សរបស់លោកបន្តទៀត »។

លោក ណី ភ័ណ្ណ តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី១ប្រចាំឃុំ «ខ្ញុំនឹងយកគោលការណ៍ អាទិភាពទាំងប្រាំចំណុចនេះ ដាក់ទៅក្នុងគោលការណ៍របស់គណបក្សខ្ញុំ ព្រោះជាតម្រូវការរបស់ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត»។

លោក ស៊ិន ភាព តំណាងគណបក្សនរោត្តមរណប្បទិ និងជាជំទប់ទី២ «ខ្ញុំនឹងទទួលយកទៅដាក់ ក្នុងគោលការណ៍របស់គណបក្ស សំរាប់បោះឆ្នោតអាណត្តិក្រោយ និងបញ្ជូនទៅថ្នាក់លើ »។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការជា អាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

¹ No 020